

Khmer

ENGLISH	TRANSLITERATION (TARGET LANGUAGE)
What groups in this area are threats to US Forces?	<p>dtaW grom naa klaH knong dom bon niH dail jaot jee a gaa gu'm ree um dol gorng gom lung aa may ree' gung?</p> <p>( តើ ក្រុម ណា ខ្លះ ក្នុង តំបន់ នេះ ដែល ចោទ ជា ការ គំរាម ដល់ កង កម្លាំង អាមេរិកាំង? )</p>
Is this shop normally open in the morning? At what times?	<p>dtaW haang niH toa um ma' daa baWk bpay bpreuk rœ? maong bpon maan?</p> <p>( តើ ហាង នេះ ធម្មតា បើក ពេល ព្រឹក ឬ? ម៉ោង ប៉ុន្មាន? )</p>
Is this shop normally open in the afternoon? At what times?	<p>dtaW haang niH toa um ma' daa baWk bpay ro see ul rœ? maong bpon maan?</p> <p>( តើ ហាង នេះ ធម្មតា បើក ពេល រសៀល ឬ? ម៉ោង ប៉ុន្មាន? )</p>
Is this shop normally open in the evening? At what times?	<p>dtaW haang niH toa a ma daa baWk bpay la ngee uch rœ? maong bpon maan?</p> <p>( តើ ហាង នេះ ធម្មតា បើក ពេល ល្ងាច ឬ? ម៉ោង ប៉ុន្មាន? )</p>
Is this vehicle normally located here at this time of day?	<p>dtaW yee un niH toa um ma daa jort nou dtee niH knong bpayl maong niH rœ?</p> <p>( តើ យាន នេះ ធម្មតា ចត នៅ ទី នេះ ក្នុង ពេល ម៉ោង នេះ ឬ? )</p>
Where is the owner of this vehicle?	<p>dtaW ma jaH yee un niH nou ai naa?</p>

	( តើ ម្ចាស់ យាន នេះ នៅ ឯ ណា? )
Move the vehicle.	som yoak yee un niH jegn ( សុំ យក យាន នេះ ចេញ។ )
Who are those people over there?	nay uk naa gay nou kaang nu'H? ( អ្នក ណា គេ នៅ ខាង នោះ? )
Who owns this business?	nay uk naa jee a ma jaH ju'm noo ugn niH? ( អ្នក ណា ជា ម្ចាស់ ជំនួញ នេះ? )
Move that object off the road.	som yoak ro boH nu'H jegn bpee plou ( សុំ យក របស់ នោះ ចេញ ពី ផ្លូវ។ )
Who lives in that home?	nay uk naa roo uH nou knong ptay aH nu'H? ( អ្នក ណា រស់ នៅ ក្នុង ផ្ទះ នោះ? )
How far away is this town?	grong niH nou chngaa ee bpon naa? ( ក្រុងនេះនៅឆ្ងាយប៉ុណ្ណា? )
Where can I find the local ___?	dtaW kinyom aach roak ___ knong srok niH kUhgn nou ai naa? ( តើ ខ្ញុំ អាច រក ___ ក្នុង ស្រុក នេះ ឃើញ នៅ ឯ ណា? )
Where is the sewer access?	dtaW gon lai joal loo dteuk som oy nou dtrong naa? ( តើ កន្លែង ចូល លូ ទឹក សំរុយ នៅ ត្រង់ ណា? )
Who owns weapons in this area?	dtaW nay uk naa klaH mee un aa wu't knong dom bon niH? ( តើ អ្នក ណា ខ្លះ មាន អាវុធ ក្នុង តំបន់ នេះ? )

These are secured areas.	dtay ung niH jee a dom bon moa um moo un ( ទាំង នេះ ជា តំបន់ មាំមួន។ )
This is a blocked area.	niH jee a dom bon koa ut kay ung moo ay ( នេះ ជា តំបន់ ឃាត់ ឃាំង មួយ។ )
This area is off limits.	dom bon niH jee a gon lai haam koa ut ( តំបន់ នេះ ជា កន្លែង ហាម ឃាត់។ )
The barriers will prevent any attacks.	ro bung dtay ung niH neung bong gaa gaa wee uy bpror haa ( របាំង ទាំង នេះ នឹង បង្ការ ការ វាយ ប្រហារ។ )
Don't move.	gom gom raWk ( កុំ កម្រើក។ )
Move fast!	dtou læ un! ( ទៅ លឿន! )